

18. ឱ ព្រះអម្ចាស់អើយ មានស្រ្តីជនបទនៅក្នុងប្រទេសប៉ារ៉ាហ្គាយ ដែលបានស្តាប់កម្មវិធីស្រ្តីក្នុងក្តីសង្ឃឹម ហើយមានការប៉ះពាល់ចិត្តរបស់ពួកគាត់ ដូច្នេះសូមអោយពួកគាត់មានការរីកចម្រើនក្នុងព្រះបន្ទូលរបស់ទ្រង់ និងមានការតាំងចិត្តក្នុងការគោរពតាមព្រះបន្ទូលរបស់ទ្រង់។ (កូរិនថូស ១.៩-១០)

19. ព្រះបិតាអើយ យើងខ្ញុំសូមអរព្រះគុណទ្រង់សម្រាប់សហគមន៍ស្រ្តីគ្រិស្តបរិស័ទនៅក្នុង ប្រទេសកូឡាឌីវ។ សូមអោយស្រ្តីទាំងនោះមានកម្លាំង តាមរយៈការជួបជុំគ្នាអធិស្ឋាន ហើយសូមអោយពួកគាត់មានជំនឿ និងពឹងអាងលើព្រះអង្គ ដើម្បីអោយពួកគាត់មានការរីកចម្រើន ទាំងចំណេះដឹង និងព្រះបន្ទូលរបស់ទ្រង់។ (កូរិនថូស ១.១១-១២)

20. ឱ ព្រះអម្ចាស់អើយ យើងអធិស្ឋានសម្រាប់គ្រិស្តបរិស័ទនៅក្នុងប្រទេសដាណឺម៉ាក ប្រ៊ុនឡែន និងកោះហ្វារ៉ូ យកការរៀនព្រះបន្ទូលព្រះជាអាទិភាព ទាំងនៅក្នុងគ្រួសារ និងផ្ទាល់ខ្លួនផងដែរ។ (២ពេត្រុស ១.២)។

21. ព្រះអម្ចាស់អើយ សូមអោយស្រ្តីនៅប្រទេសកាណាដាមានការប្រមូលផ្តុំគ្នាអធិស្ឋាន តាមរយៈការប្រើប្រាស់ប្រតិទិនអធិស្ឋានរបស់ព័ន្ធកិច្ចស្រ្តីក្នុងក្តីសង្ឃឹម ហើយសូមអោយជំនឿរបស់ពួកគាត់កាន់តែរីកចម្រើន។ «ដ្បិតកន្លែង ណាដែលមាន២ ឬ៣នាក់ ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏ នៅកណ្តាលចំណោមអ្នកទាំងនោះដែរ។» (ម៉ាថាយ ១៨.២០)

22. អធិស្ឋានសម្រាប់ក្រុមស្រ្តីក្នុងក្តីសង្ឃឹមនៃប្រទេសណ័រវែស ដែលបានផលិតការថ្វាយបង្គំខ្លី ដើម្បីចែករំលែកព្រះបន្ទូល និងការពន្យល់បកស្រាយ។ សូមអធិស្ឋានអោយស្រ្តីដែលលឺមានការប៉ះពាល់ចិត្ត និងចង់បន្តការអាននូវព្រះបន្ទូលរបស់ទ្រង់ទៀត។ (អេសាយ ៥៥.១១)

23. ឱ ព្រះបិតាអើយ យើងសូមសរសើរតម្កើងទ្រង់ដែលបានអនុញ្ញាតិអោយយើងខ្ញុំមានគំ និតផ្សេងៗក្នុងការបំរើក្នុងព័ន្ធកិច្ចស្រ្តីនៅក្នុងប្រទេសប្រេស៊ីល។ សូមអោយស្រ្តីដែលបានលឺពីកម្មវិធី និងការថ្វាយបង្គំខ្លី មានការផ្លាស់ប្តូរដោយសារតែព្រះបន្ទូលរបស់ទ្រង់។ (ហេប្រី ៤.១២)

24. ព្រះអម្ចាស់អើយ យើងពិតជាមានឯកសិទ្ធិដែលបានជាកូនស្រីរបស់ទ្រង់។ សូមអោយយើងខ្ញុំមានភាពស្មោះត្រង់ជាមួយទំនាក់ទំនង ហើយបន្តស្វែងរកទ្រង់បន្ថែមទៀត។ (កូរិនថូស ៣.១៦)

25. ព្រះអម្ចាស់អើយ ព្រះបន្ទូលរបស់ទ្រង់គឺជាសេចក្តីពិត។ សូមទ្រង់បានដឹកនាំយើងខ្ញុំអោយយល់ពីព្រះបន្ទូលរបស់ទ្រង់ ដើម្បីអោយយើងខ្ញុំអាចចែកចាយជីវិតពិតនៃទ្រង់ដល់អ្នកដទៃទៀត នៅក្នុងប្រទេសអ៊ុយរ៉ាហ្គាយ។ (២ពេត្រុស ១.៥-៨) យើងអធិស្ឋានសម្រាប់ស្រ្តីគ្រិស្តបរិស័ទជនជាតិកូរ៉េដែលស្វែងយល់ពីព្រះបន្ទូលរបស់ព្រះ សូមអោយពួកគាត់អាចស្វែងរកបំណងព្រះហឫទ័យទ្រង់ និងមានគោលបំណងសម្រាប់ជីវិតរបស់ពួកគេ។ (២ពេត្រុស ១.៣)

26. ព្រះបិតាអើយ យើងអំពាវនាវដល់ទ្រង់ក្នុងការប្រទាននូវការផ្គត់ផ្គង់ដល់ស្រ្តីមេម៉ាយ និងក្មេងកំព្រាដែលនៅក្នុងប្រទេសកូឡាឌីវ ហើយសូមអោយក្រុមជំនុំអាចជួយដល់តំរូវការរបស់ស្រ្តី និងក្មេងស្រីទាំងនោះ។ (យ៉ាកុប ១.២៧)

27. ដោយសារតែក្រុមជំនុំមិនអាចជួបជុំគ្នានៅកំឡុងពេលមានការផ្ទុះកូរី ត ១៩ នោះសូមអោយជំនឿរបស់អ្នកជឿនៅតែរឹងមាំតាមរយៈការចំណាយ ពេលប្រកបជិតស្និទ្ធជ្នាល់ខ្លួនជាមួយព្រះជាម្ចាស់។ (ទំនុក ៣០:៥)



2021. 2. ការអធិស្ឋានសំរាប់ការលូតលាស់ខាងវិញ្ញាណ

នៅក្នុងខែកុម្ភៈនេះ យើងអធិស្ឋានអោយព្រលឹងវិញ្ញាណរបស់ស្រ្តីមានការលូតលាស់។ អធិស្ឋានអោយអ្នកជឿមានបំណងចិត្តក្នុងការរីកចម្រើនជាមួយទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ ហើយសូមអោយស្រ្តីដែលមិនទាន់ស្គាល់ព្រះ នឹងអាចលឺពីការត្រាស់ហៅរបស់ទ្រង់ចំពោះពួកគេ។ **«ចូរអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា សូមឲ្យទ្រង់បានសិរីល្អនៅជាន់ឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។»** (២ពេត្រុស ៣.១៨)

អធិស្ឋានសំរាប់.....

1. ព្រះបិតាអើយ

ក្រុមរបស់យើងនៅប្រទេសប៉ារ៉ាហ្គ្វាយចែករំលែកព្រះបន្ទូលរបស់ទ្រង់ ជាមួយស្រ្តីមកពីទ្រីនីដាដ និងជាមួយស្រ្តីដែលកំពុងបំរើនៅពន្ធនាគារ ប៊ុន ប៉ាស្ទ័រ សូមអោយសេចក្តីសង្គ្រោះ សេចក្តីសង្ឃឹម និងជីវិតរបស់ទ្រង់ បានធ្វើអោយដួងចិត្តរបស់ពួកគេរស់នៅគឺសម្រាប់ទ្រង់។ (សុភាសិត ២.៦-១១)

2. បិតាអើយ សូមជួយដល់ក្រុមការងារនៅក្នុងប្រទេសបារាំង ហើយក៏ជួយដល់អ្នកជឿមានការរីកចំរើនខាងទំនាក់ទំនងជាមួយទ្រង់ ការអានព្រះបន្ទូល ការអធិស្ឋាន និងការចែករំលែកពីសេចក្តីជំនឿរបស់ពួកគេ។ (ម៉ាថាយ ៥.៦)

3. សរសើរតម្កើងព្រះអង្គសម្រាប់ការឆ្លើយតបកម្មវិធីស្រ្តីក្នុងក្តីសង្ឃឹមជាភាសា ឥណ្ឌូនេស៊ីជាង បីពាន់នាក់ និងភាសាជ្វាជាង ពីរពាន់នាក់ទៀត។ ស្រ្តីទាំងអស់នោះបានចែករំលែកថា ពួកគេបានរៀនពីព្រះយេស៊ូគ្រីស្ត និងមានកម្លាំងនៅក្នុងសេចក្តីជំនឿរបស់ពួកគេ។ (ភីលីពី ៤.១៣)

4. ព្រះអម្ចាស់អើយ សូមប្រើប្រាស់កម្មវិធី »អ្នកជាមនុស្សពិសេស« ដែលជាកម្មវិធីរៀបចំដោយក្រុមការងារនៅក្នុងប្រទេសបូឡូញ ក្នុងការជួយដល់ស្រ្តី និងក្មេងស្រី ដើម្បីអោយពួកគេដឹងពីតម្លៃរបស់ពួកគេក្នុងព្រះនេត្ររបស់ទ្រង់។ (សុភាសិត ៣១.១០)

5. សូមកុំអោយប្រតិទិនអធិស្ឋានប្រចាំខែគ្រាន់តែជាគូអក្សរដោយគ្រាន់តែ អាន តែជាសេចក្តីអធិស្ឋានដែលលើកទឹកចិត្តដល់ គ្រីស្តបរិស័ទជនជាតិអាណ្លីម៉ង់ និងជនជាតិអ៊ីប៊ូផ្សេងទៀត ក្នុងការរីកចំរើនខាងអធិស្ឋាន ជំនឿ និងការជួយដល់អ្នកដែលត្រូវការផងដែរ។ (អេភេសូ ៤.១៤-១៦)

6. ទោះបីជាព្រះវិហារបិទ ហើយមនុស្សមិនសូវជាបានអានព្រះបន្ទូលទ្រង់ដោយខ្លួនឯង តែយើងនៅតែសរសើរតម្កើងទ្រង់ដែលកម្មវិធីស្រ្តីក្នុងក្តីសង្ឃឹមអាចនាំស្រ្តី នេប៉ាល់លីពីដំណឹងល្អ និងថ្វាយជីវិតរបស់ពួកគេទៅទ្រង់ ទាំងរីកចំរើនខាងសេចក្តីជំនឿផងដែរ។ (ទំនុក ២៥.៤)

7. អធិស្ឋានសូមអោយយើងខ្ញុំដឹងថា គ្មានទំនាក់ទំនងណាដែលសំខាន់ជាងការដែលយើងខ្ញុំមានទំនាក់ទំនង ជាមួយទ្រង់ ដែលជាព្រះបង្កើតអ្វីៗគ្រប់សារពើ និងជាព្រះដែលមានគោលបំណង។

បើទោះបីជាមានពេលខ្លះហាក់ដូចជាមានអារម្មណ៍ថា ដូចជាយើងដូចជាឆ្ងាយពីទ្រង់ តែសូមជួយអោយយើងនៅតែទុកចិត្តលើអ្វីដែលទ្រង់មានព្រះបន្ទូល និងជឿថាទ្រង់គង់នៅជិតយើងគ្រប់ពេលវេលា។ (អេសាយ ៤០.១១)

8. ទោះបីជាស្រ្តីគ្រីស្តបរិស័ទមិនមានការដែលត្រូវធ្វើជាងរាល់ថ្ងៃ តែសូមអោយពួកគាត់បានដូចជានាងម៉ារី ដែលបានញែកពេលវេលាជិតស្និទ្ធជាមួយព្រះជាម្ចាស់។

**Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh**
(ភូមិរោងចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56

9. ព្រះបិតាអើយ យើងខ្ញុំអធិស្ឋានសម្រាប់ក្រុមការងារនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង មានឱកាសបង្រៀនដល់ប្រជាជននៅទីនោះពីរបៀបរក្សាទំនាក់ទំនងជាមួយ ព្រះជាម្ចាស់ និងជួយអោយពួកគេរស់នៅដោយមានក្តីសុខ ទោះបីស្ថិតក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ។

10. ព្រះបិតាអើយ សូមអោយស្រ្តីក្នុងប្រទេសលីបេរីយ៉ានៅតែបន្តរីកចំរើនខាងព្រលឹងវិញ្ញាណតាមរយៈកម្មវិធីស្រ្តីក្នុងក្តីសង្ឃឹម ហើយសូមអោយពួកគាត់រស់នៅដោយបង្ហាញក្តីជំនឿរបស់ពួកគាត់ ដោយការចែករំលែកពីជំនឿរបស់ពួកគាត់ទៅដល់អ្នកដែលរស់នៅក្នុងសហគមន៍របស់គាត់។ (២ថេស្លូឡូនិច ១.៣)

11. ឪ ព្រះបិតាអើយ អធិស្ឋានសម្រាប់អ្នកស្តាប់កម្មវិធីស្រ្តីក្នុងក្តីសង្ឃឹមជាភាសាឥណ្ឌូនេស៊ី និងភាសាជ្វា នៅក្នុងវិទ្យុ និងក្រុមអ្នកស្តាប់តាមបំពងសម្លេង។ យើងអធិស្ឋានសូមអោយសារនៃសេចក្តីស្រលាញ់ និងការសង្គ្រោះបានចូលទៅក្នុងដួងចិត្តពួកគាត់។ (ទំនុក ១៩.៨)

12. ឪ ព្រះបិតាអើយ សូមអោយស្រ្តីជនជាតិឥណ្ឌូលីពីការត្រាស់ហៅរបស់ទ្រង់ ក្នុងការចំណាយពេលជាមួយព្រះបន្ទូលរបស់ទ្រង់ បើទោះបីជាពួកគេមានទំនួលខុសត្រូវជាមួយគ្រួសារ និងវប្បធម៌របស់ពួកគេក៏ដោយ។ (ទំនុក ១១៩.១៦)

13. ឪ ព្រះបិតាអើយ សូមប្រទានកម្លាំងដល់ស្រ្តីគ្រីស្តបរិស័ទនៅក្នុងប្រទេសកម្ពុជា ដែលបានរៀបការជាមួយអ្នកមិនជឿ ដែលមិនអនុញ្ញាតិអោយប្រពន្ធខ្លួនទៅចូលរួមថ្វាយបង្គំព្រះនៅព្រះវិហារ ។ សូមអោយប្រពន្ធនៅតែអាចទទួលបានព្រះបន្ទូលទ្រង់ តាមរយៈការស្តាប់កម្មវិធីស្រ្តីក្នុងក្តីសង្ឃឹម ឬកម្មវិធីគ្រីស្តបរិស័ទផ្សេងទៀត។ (អេសាយ ៤០.៣១)

14. ឪ ព្រះអម្ចាស់អើយ សូមជួយការពារដល់ក្រុមជំនុំក្នុងការបង្រៀនខុសឆ្គង ហើយសូមជួយអោយអ្នកជឿមានប្រាជ្ញា និងស្គាល់ការពិត និងក្លែងក្លាយ ហើយសូមអោយពួកគេឈរឹងមាំជាមួយព្រះបន្ទូលរបស់ទ្រង់។ (២ទីម៉ូថេ ២.១៥)

15. នៅក្នុងព្រះគម្ពីរ ២ពេត្រុស ៣.១៨ បានលើកទឹកចិត្តយើងថា »ចូរឲ្យ អ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា សូមឲ្យ ទ្រង់បានសិរីល្អនៅជាន់ឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។« ព្រះវិញ្ញាណបរិសុទ្ធជួយផ្គត់ផ្គង់សម្រាប់យើង និងអោយយើងមានការចូលរួមដើម្បីថ្វាយសិរីល្អដល់ទ្រង់។

16. អធិស្ឋានសូមអោយការចាក់ផ្សាយកម្មវិធីស្រ្តីក្នុងក្តីសង្ឃឹមក្នុងប្រទេសប៉ូឡូញ នឹងជួយដល់ស្រ្តីក្នុងការយល់ពីថា ព្រះជាម្ចាស់ចង់បានសេចក្តីស្រលាញ់របស់ពួកគេផ្តាច់មុខ ដូច្នេះបានជាទ្រង់ប្រថុណ្ណនឹងពួកគេ។ (និក្ខមនំ ២០.៥)

17. ឪ ព្រះបិតាអើយ យើងអធិស្ឋានសម្រាប់អ្នកដែលបានដើរចេញពីសេចក្តីជំនឿនៃព្រះគ្រីស្ត ពីព្រោះដោយសារតែពួកគេត្រូវបានគេស្តីបន្ទោសនៅពេលដែលមានបញ្ហាកើតឡើង។ ង សូមអោយពួកគេអាចស្វែងរកការផ្សះផ្សារ និងសេចក្តីពិត តាមរយៈសេចក្តីត្រឹមត្រូវ និងបទព្រះគម្ពីររបស់ទ្រង់។ (ទុតិយកថា ៣០.១-៣)